

# ដំណើរការដាក់ ពាក្យ និងចុះ ឈ្មោះ



## ពិនិត្យមើលសិទ្ធិ

- អ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ា
  - ប្រាក់ចំណូលទាបទៅមធ្យម
  - មានវត្តមានស្របច្បាប់
  - រយៈពេលចុះឈ្មោះ
- ពិនិត្យជាមួយអ្នកប្រឹក្សាចុះឈ្មោះ  
ប្រសិនបើចាំបាច់

## ប្រមូល ព័ត៌មាន

- ភស្តុតាងនៃអត្តសញ្ញាណ
  - ភស្តុតាងនៃសញ្ជាតិ ឬវត្តមានស្របច្បាប់
  - ភស្តុតាងនៃលេខសន្តិសុខសង្គម
  - ភស្តុតាងនៃប្រាក់ចំណូល
- ភស្តុតាងបន្ថែមដែលអាចត្រូវការ

## ដាក់ពាក្យស្នើសុំ

- អន្តរាញនៅលើ CoveredCA.com,
- ដោយផ្ទាល់នៅមជ្ឈមណ្ឌលចុះឈ្មោះ ឬ
- តាមទូរស័ព្ទ



## បន្ទាប់ពីជ្រើសរើសគម្រោងរួចហើយ

ចុចប៊ូតុង Pay Now ដើម្បីធ្វើការបង់ប្រាក់ដំបូងរបស់អ្នក។  
ប្រសិនបើអ្នកមិនបង់ប្រាក់តាមអ៊ិនធឺណិតទេ អ្នកនឹងទទួលបានរឹកយប័ត្រពីក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់អ្នក ~ 2 សប្តាហ៍បន្ទាប់ពីវាបានទទួលពាក្យសុំរបស់អ្នក។

01



## សំបុត្រស្វាគមន៍ និងកញ្ចប់ចុះឈ្មោះ

អ្នកនឹងទទួលបានសំបុត្រស្វាគមន៍ពី Covered California (ខាវវើតកាលីហ្វ័រញ៉ា)  
អ្នកក៏នឹងទទួលបានកញ្ចប់ចុះឈ្មោះ និងអត្តសញ្ញាណប័ណ្ណសមាជិកភាពពីក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់អ្នក។

02



## ការគ្របដណ្តប់របស់អ្នកចាប់ផ្តើម

អ្នកក៏នឹងទទួលបានកញ្ចប់ចុះឈ្មោះ និងអត្តសញ្ញាណប័ណ្ណសមាជិកភាពពីក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់អ្នក។

03



## ការទូទាត់នាពេលអនាគត

រឹកយប័ត្រនាពេលអនាគតទាំងអស់នឹងត្រូវបង់ដោយផ្ទាល់ទៅក្រុមហ៊ុនធានារ៉ាប់រងសុខភាព មិនមែន Covered California (ខាវវើតកាលីហ្វ័រញ៉ា) ទេ។

04